

របាយការណ៍ប្រចាំខែ កញ្ញា ឆ្នាំ ២០១៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ

១. សេចក្តីផ្តើម

ខេត្តឧត្តរមានជ័យ ស្ថិតនៅទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយប្រមាណជា ៤៤១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានផ្ទៃដីសរុបចំនួន ៦៦៣១,៧២ គីឡូម៉ែត្រក្រឡា ។ ខេត្តនេះ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តព្រះវិហារ ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខាងត្បូងជាប់នឹងខេត្តសៀមរាប និងខាងជើងប្រវែង ២២៥ គីឡូម៉ែត្រជាប់នឹងខេត្តស៊ីសាកេត ខេត្តបុរីវិហារ និង ខេត្តសុរិន្ទ ប្រទេសថៃ និងមានស្រុកចំនួន ០៤ និងក្រុង ១ គឺស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ស្រុកចុងកាល់ ស្រុកបន្ទាយ អំពិល និងក្រុងសំរោង ។

២. ស្ថានភាពរបស់មន្ទីរ

២.១ ការងាររដ្ឋបាល និងបុគ្គលិក

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ដឹកនាំដោយប្រធានមន្ទីរ ០១ រូប និងអមដោយអនុប្រធានមន្ទីរចំនួន ០២ រូប និងរួមមានបុគ្គលិកសរុបចំនួន ៣៥នាក់ ក្នុងនោះនៅកម្រិតរដ្ឋបាលថ្នាក់មន្ទីរមានការិយាល័យជំនាញចំនួន ០៨ និងថ្នាក់ស្រុក ០៥។

២.២ កិច្ចប្រជុំផ្សេងៗ និងទំនាក់ទំនងសាធារណៈ

- ថ្ងៃទី ២២ ខែសីហា ថ្នាក់ដឹកនាំមន្ទីរ ចូលរួមត្រួតពិនិត្យដោះស្រាយដីធ្លីនៅភូមិត្រពាំងទួង សង្កាត់កូនក្រៀល ក្រុងសំរោង
- ថ្ងៃទី ២៨ ខែសីហា លោកប្រធានមន្ទីរ ចូលរួមដោះស្រាយទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ក្រោមអធិបតីភាព **ឯកឧត្តម ស ថារី** អភិបាលនៃគណៈអភិបាលខេត្ត នៅក្រុមហ៊ុន សុខ សំណាង ស្ថិតនៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុក ត្រពាំងប្រាសាទ
- ថ្ងៃទី ២៨ ខែសីហា ថ្នាក់ដឹកនាំមន្ទីរ បានចូលរួមកិច្ចប្រជុំប្រចាំខែសីហា របស់គណៈកម្មាធិការការពារស្ត្រី និងកុមារ ខេត្តអាណត្តិទី២ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ
- ថ្ងៃទី ២៩ ខែសីហា លោកប្រធានមន្ទីរ ចូលរួមដោះស្រាយទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋក្រោមអធិបតីភាព **ឯកឧត្តម ស ថារី** អភិបាលនៃគណៈអភិបាលខេត្ត នៅក្រុមហ៊ុន ទន្លេ សូហ្គី នៅភូមិអាតោ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
- ថ្ងៃទី ០១ ខែកញ្ញា លោកប្រធានមន្ទីរ ចូលរួមពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការនូវគោលនយោបាយជាតិស្តីពី “ការគាំពារ និងអភិវឌ្ឍន៍កុមារតូច” នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ
- ថ្ងៃទី ០១ ខែកញ្ញា ថ្នាក់ដឹកនាំមន្ទីរ ចូលរួមកិច្ចប្រជុំដើម្បីត្រួតពិនិត្យ ស្តីពីការវាយតម្លៃសកម្មភាពការងារគ្រប់គ្រងគ្រប់ផ្នែកក្នុងរយៈពេល ១ ឆ្នាំ នៃការធ្វើកំណែទម្រង់កន្លងទៅ ធៀបទៅនឹងយុទ្ធ

សាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព **ឯកឧត្តម ស ថារី** អភិបាលនៃគណៈអភិបាលខេត្ត នៅសាលាខេត្តឧត្តរមានជ័យ

- ថ្ងៃទី ០៨ ខែកញ្ញា លោកប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ និងមន្ត្រី ០៣ រូប ចូលរួមពិធីបុណ្យកាន់បិណ្ឌវេណីទី ០១ របស់សាលាខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព **ឯកឧត្តម ស ថារី** អភិបាលនៃគណៈអភិបាលខេត្ត នៅវត្តប្រាសាទ រាជាសំរោង និងវត្តសាមគ្គីមានជ័យ នៅក្រុងសំរោង
- ថ្ងៃទី ០៨ ខែកញ្ញា ថ្នាក់ដឹកនាំមន្ទីរ ចូលរួមពិធីប្រារព្ធទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០១៤ នៅមន្ទីរអប់រំយុវជន និងកីឡាខេត្ត
- ថ្ងៃទី ០៩ ខែកញ្ញា ថ្នាក់ដឹកនាំមន្ទីរ ចូលរួមប្រជុំ Pro TWGH និងគណៈកម្មការហិរញ្ញប្បទាន នៅមន្ទីរសុខាភិបាលខេត្ត
- ថ្ងៃទី ១០ ខែកញ្ញា លោកប្រធានមន្ទីរ ចូលរួមពិធីប្រកាសប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព **ឯកឧត្តម ឆាន់ សាវ៉ាន** រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលាខេត្តឧត្តរមានជ័យ
- ថ្ងៃទី ១១ ខែកញ្ញា លោកប្រធានមន្ទីរ ចូលរួមប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ នៅសាលាខេត្តឧត្តរមានជ័យ
- ថ្ងៃទី ១១ ខែកញ្ញា ថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងមន្ត្រីទាំងអស់ចូលរួមពិធីបុណ្យកាន់បិណ្ឌនៅវត្តចុងកាល់ ស្រុកចុងកាល់
- ថ្ងៃទី ១២ ខែកញ្ញា លោកប្រធានមន្ទីរ ចូលរួមសិក្ខាសាលា ស្តីពីការចែករំលែកបទពិសោធន៍ក្នុងការអនុវត្តកម្មវិធីសាច់ពលកម្ម ក្រោមគម្រោង HAP-២០១៣ ព្រមទាំងកិច្ចប្រជុំបូកសរុបការងារនៅសណ្ឋាគារ Classy ខេត្តបាត់ដំបង
- ថ្ងៃទី ១២ ខែកញ្ញា ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រី ០២រូប ចូលរួមប្រជុំពិភាក្សាអំពីស្ថានភាពមន្ត្រីរាជការ និងការបញ្ជូលកាំប្រាក់បៀវត្សដែលបានធ្វើនិយ័តកម្ម និងកម្រិតប្រាក់បំណាច់មុខងារ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
- ថ្ងៃទី ១២ ខែកញ្ញា ថ្នាក់ដឹកនាំមន្ទីរ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយគ្រួសារកងទ័ព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ **ឯកឧត្តម ឧត្តមសេនីទោ ហ៊ុន ម៉ាណែត** នៅភូមិតាមាន់សែនជ័យ
- ថ្ងៃទី ១២ ខែកញ្ញា ប្រធានការិយាល័យគណនេយ្យ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការបញ្ជូលគ្នាផែនការថវិកាឆ្នាំ២០១៥ រវាងថវិកាកម្មវិធីពេញលេញ និងអង្គភាពថវិកាសម្រាប់រាជធានីខេត្ត នៅសណ្ឋាគារខ្សាច់មាស ខេត្តព្រះសីហនុ
- ថ្ងៃទី ១៥ ខែកញ្ញា ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រី ០៣រូប ចូលរួមពិធីបុណ្យកាន់បិណ្ឌវេណីទី ០៧ នៅវត្តធម្មសន្តោសពុទ្ធវិន័យ (វត្តវត្តធម្មយុទ្ធ) ក្នុងក្រុងសំរោង

- ថ្ងៃទី ១៧ ខែកញ្ញា លោកប្រធានមន្ទីរ ចូលរួមពិធីបុណ្យកាន់បិណ្ឌវេណីទី០៩ របស់សាលាខេត្ត ក្រោមអធិបតីភាព **ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គឹម** ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្ត ឧត្តរមានជ័យ នៅវត្តជ័យទឹកជុំអន្លង់វែង ឃុំអន្លង់វែង ស្រុកអន្លង់វែង។
- ថ្ងៃទី ១៧ ខែកញ្ញា ថ្នាក់ដឹកនាំមន្ទីរ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយដំណាក់កាលទី ១ លើការងារ កសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំវិភាគខេត្ត នៅសាលប្រជុំអភិវឌ្ឍន៍ គ.ប្រ សាលាខេត្តឧត្តរមានជ័យ។

៣. លទ្ធផលសម្រេចបានតាមវិស័យ

៣.១ ការងារផ្លូវជលមន

- ជួសជុល និងស្តារឡើងវិញផ្លូវប្រវែង ៨ គីឡូម៉ែត្រ ខ្នងលើ ៦ ម៉ែត្រ ដែលខូចខាតដោយទឹកជំនន់ ឆ្នាំ ២០១៣ ស្ថិតនៅឃុំត្រពាំងតា ស្រុកអន្លង់វែង
- ជួសជុល និងស្តារឡើងវិញផ្លូវខូចដោយទឹកជំនន់ឆ្នាំ២០១៣ ប្រវែង ១០ គីឡូម៉ែត្រ នៅភូមិត្រពាំង តា ស្រុកអន្លង់វែង
- ថ្ងៃទី ០១-០៣ ខែកញ្ញា ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីបច្ចេកទេស ០២ រូប ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីកម្មវិធី ArcGIS-10 និងប្រើប្រាស់ GPS នៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ
- បន្តថែទាំផ្លូវជាលក្ខណៈខ្ពស់ចំនួន ០៣ ខ្សែ ប្រវែងសរុប ១៧,៩ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំអូរស្វាយ និង ឃុំផ្កា ស្រុកត្រពាំងប្រាសាទ និងសង្កាត់កូនក្រៀល ជាលទ្ធផលសម្រេចបាន ៨០%
- សាងសង់លូប្រអប់មុខពីរ ចំនួន ០១ កន្លែង និងលូមូលចំនួន ០៣ កន្លែង ដែលខូចខាតដោយទឹក ជំនន់ឆ្នាំ២០១៣ ស្ថិតនៅភូមិត ១០៥ ភូមិអូរស្វាយ និងភូមិព្រះប្រឡាយ ឃុំត្រពាំងប្រាសាទ ស្រុក ត្រពាំងប្រាសាទ។

៣.២ ការងារផ្គត់ផ្គង់ទឹកជលមន

- ថ្ងៃទី ២០-២៣ ខែសីហា មន្ត្រីបច្ចេកទេសទឹកស្អាត ០២ រូប ចុះប៉ាន់ប្រមាណ និងវាយតម្លៃអណ្តូង ស្នប់ចំនួន ១២ អណ្តូង សម្រាប់ជួសជុល ស្ថិតនៅក្នុងឃុំចុងកាល់ ឃុំជើងទៀន និងឃុំក្រសាំង ស្រុកចុងកាល់ បានប៉ាន់ប្រមាណតម្លៃរួចជាស្ថាពរ
- ថ្ងៃទី ២៦ ខែសីហា លោកប្រធានមន្ទីរ និងមន្ត្រី ០៧ រូប បានសហការជាមួយសាលាស្រុកចុងកាល់ ដើម្បីផ្សព្វផ្សាយស្តីពីការប្រើប្រាស់ទឹកស្អាត និងអនាម័យ ព្រមទាំងបានផ្តល់ជូននូវសម្ភារៈប្រើ ប្រាស់ទឹកស្អាត និងអនាម័យ ជូនប្រជាពលរដ្ឋចំនួន ១១៧ គ្រួសារ នៅភូមិស្រម៉ ឃុំចុងកាល់ ស្រុក ចុងកាល់ រួមមាន៖ សំឡីអនាម័យចំនួន ១១៧ ដុំ ពីដុងទឹកចំនួន ១១៧ ធុងទឹកចំនួន ១១៧ និងថ្នាំ ក្លរូសម្រាប់មេរោគក្នុងទឹកចំនួន ២៣៤បន្ទុះ

- ថ្ងៃទី ០៥ ខែកញ្ញា មន្ត្រីបច្ចេកទេស ០៣ រូប ចូលរួមកម្មវិធីផ្សព្វផ្សាយគម្រោងថ្មី ស្តីពីទឹកស្អាតអនាម័យ និងអាហារូបត្ថម្ភ របស់អង្គការប្រា (CHHRA) ក្រោមអធិបតីភាពលោកជំទាវ ឯក សុវណ្ណ ភារៈ អភិបាលរងខេត្ត នៅអង្គការប្រា
- ថ្ងៃទី ១៣ ខែកញ្ញា មន្ត្រីបច្ចេកទេស ០២ រូប បើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសជួសជុលស្នប់អាហ្វ្រីដេវ និងស្នប់លេខ ៦ ដល់បុគ្គលិកអង្គការដៃគូ (RCEDO, Action Aid, RCEDO និង CDA) សរុប ១១នាក់។

៣.៣ ការងារថែទាំសុខភាពជនបទ

- ថ្ងៃទី ១៣-៣១ ខែសីហា ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីបច្ចេកទេស០៣ រូប ចុះរៀបចំកម្មវិធីលើកកម្ពស់អនាម័យនៅតាមជនបទ ស្តីពីយុទ្ធនាការលាងសម្អាតដៃជាមួយសាប៊ូ គាំទ្រថវិកាដោយគម្រោងឧបត្ថម្ភស្បៀងបន្ទាន់ (EFAP-AF) អនុវត្តលើ ០៣ ស្រុក ០៥ ឃុំ និង ៣៧ ភូមិ មានអ្នកចូលរួមសរុប ១.៤៣៦ នាក់ ស្ត្រី ១.២៧៣ នាក់ ក្នុងនោះកុមារចំនួន ៣១៤នាក់។ សម្រេចបានលទ្ធផលដូចខាងក្រោម៖
 - ប្តេជ្ញាចិត្តផ្លាស់ប្តូរទម្លាប់មកអនុវត្តការលាងសម្អាតដៃជាមួយសាប៊ូ ចំនួន ១.០១៥ នាក់
 - ប្តេជ្ញាចិត្តផ្លាស់ប្តូរទម្លាប់មកបរិភោគទឹកស្អាតជាប្រចាំ ចំនួន ១.១៣០ នាក់
 - ប្តេជ្ញាចិត្តសាងសង់ និងប្រើប្រាស់បង្គន់អនាម័យជាប្រចាំ ចំនួន ១០៨ នាក់។
- ថ្ងៃទី ០១-០៣ ខែកញ្ញា មន្ត្រីបច្ចេកទេស ០២ រូប ចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីកម្មវិធីសហគមន៍ដឹកនាំការអនុវត្តអនាម័យទាំងស្រុង (CLTS) នៅការិយាល័យអង្គការប្រា (CHHRA) ខេត្តឧត្តរមានជ័យ។ សិក្ខាកាមចូលរួមសរុប ០៨ នាក់ ស្ត្រី ០៣ នាក់
- ថ្ងៃទី ០៦-០៩ ខែកញ្ញា មន្ត្រីបច្ចេកទេស ០៣ រូប ចុះសិក្សាវាយតម្លៃស្ថានភាពអនាម័យតាមភូមិលើភូមិគោលដៅចំនួន ២០ ភូមិ ០៤ ឃុំ និង០២ ស្រុក/ក្រុង (ក្រុងសំរោង និងស្រុកចុងកាល់) រៀបចំដោយនាយកដ្ឋានថែទាំសុខភាពជនបទ។ មានការចូលរួមពីក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋសរុបចំនួន ៣១៦ នាក់ ស្ត្រី ១៧៦ នាក់។ ជាលទ្ធផល ភូមិនៅមានអត្រាអនាម័យកម្រិតទាបចំនួន ១៦ ភូមិ និងស្ថានភាពបរិស្ថានជុំវិញផ្ទះ និងក្នុងភូមិនៅមានសភាពកខ្វក់
- ថ្ងៃទី ០៨-១៩ ខែកញ្ញា មន្ត្រីបច្ចេកទេស ០១ រូប សហការជាមួយអង្គការប្រា ចុះសម្របសម្រួល និងបំផុសសកម្មភាពអនាម័យស្តីពី សហគមន៍ដឹកនាំអនុវត្តអនាម័យទាំងស្រុង (CLTS) មាន ០៦ ភូមិ ០៣ ឃុំ និង ០២ ស្រុក ដែលមានការចូលរួមពីតំណាងអភិបាលស្រុក ក្រុមប្រឹក្សាឃុំ/សង្កាត់ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋសរុបចំនួន ៦៩៣ នាក់ ស្ត្រី ៤៣២ នាក់ ក្នុងនោះកុមារចំនួន ៣៣៦ នាក់ ជាលទ្ធផលសម្រេចបាន៖ ប្រជាពលរដ្ឋចំនួន ២៩៨ នាក់ ស្ម័គ្រចិត្តសាងសង់បង្គន់អនាម័យលក្ខណៈគ្រួសារ។

៣.៤ គម្រោងឧបត្ថម្ភស្បៀងបន្ទាន់ (កម្មវិធីសាច់ប្រាក់ពលកម្ម)

- គម្រោង civil work ចំនួន ០៣ គម្រោង ប្រវែង ១៥.៦០០ ម៉ែត្រ ពីភូមិគោកសំព័រ ដល់ភូមិចារ ឃុំលំទង ស្រុកអន្លង់វែង ជាលទ្ធផលសម្រេចបាន ៨០%
- ចុះត្រួតពិនិត្យគម្រោងសាច់ប្រាក់ពលកម្មចំនួន ៤ គម្រោង ប្រវែង ៣.០៧០ ម៉ែត្រ នៅឃុំបេង ស្រុកបន្ទាយអំពិល ចំនួន ០២ គម្រោង និងសង្កាត់បន្ទាយរាក់ ក្រុងសំរោង ចំនួន ០២ គម្រោង ជាលទ្ធផលសម្រេចបាន៖
 - ភូមិពោធិវង្ស សង្កាត់បន្ទាយរាក់ ក្រុងសំរោង ប្រវែង ៧៨០ ម៉ែត្រ សម្រេចបាន ៩៥ %
 - ភូមិវិជ្ជលវាសនា សង្កាត់បន្ទាយរាក់ ក្រុងសំរោង ប្រវែង ៧៥០ ម៉ែត្រ សម្រេចបាន ៩០ %
 - ភូមិរង្សី ឃុំបេង ស្រុកបន្ទាយអំពិល ប្រវែង ៨៤០ ម៉ែត្រ សម្រេចបាន ៩៥%
 - ភូមិទំនប់ថ្មី ឃុំបេង ស្រុកបន្ទាយអំពិល ប្រវែង ៨៤០ ម៉ែត្រ សម្រេចបាន ៩០% ។

៤. ទិសដៅការងារបន្ត

- បន្តថែទាំផ្លូវជាលក្ខណៈខ្លួបចំនួន ០៣ ខ្សែ ប្រវែងសរុប ១៧,៩ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំអូរស្វាយ និងឃុំផ្កាវ ស្រុកត្រពាំងប្រាសាទ និងសង្កាត់កូនក្រៀល ក្រុងសំរោង
- បន្តចុះអនុវត្តន៍ និងបញ្ចប់គម្រោងសាច់ប្រាក់ពលកម្មក្នុង ខែតុលា ឆ្នាំ២០១៤
- បន្តចុះធ្វើបច្ចុប្បន្នភាពខ្សែផ្លូវប្រភេទទី១ និងទី២ នៅក្នុងស្រុកបន្ទាយអំពិល
- ចុះវាយតម្លៃការងារជួសជុលអណ្តូងស្នប់ជាមួយអង្គការ World Vision Cambodia
- ចុះបើកវគ្គបណ្តុះបណ្តាល WSUG ស្តីពីបច្ចេកទេសជួសជុលអណ្តូងស្នប់ ជាមួយអង្គការ CIDO, RCEDO&CDA
- ចុះត្រួតពិនិត្យ និងវាយតម្លៃលើការប្រតិបត្តិអនាម័យរបស់សហគមន៍គាំទ្រថវិកាដោយអង្គការ UNICEF
- ចុះត្រួតពិនិត្យ និងជំរុញការសាងសង់បង្គន់អនាម័យនៅតាមគ្រួសាររបស់គម្រោងឧបត្ថម្ភស្បៀងបន្ទាន់ (EFAP-AF)
- ចូលរួមបំផុសសកម្មភាពអនាម័យ ស្តីពីសហគមន៍ដឹកនាំអនុវត្តអនាម័យផ្ទាល់ (CLTS) ជាមួយអង្គការព្រា (CHHRA)
- បើកវគ្គបណ្តុះបណ្តាលចំនួន ០២ វគ្គ ស្តីពីកម្មវិធីសហគមន៍ដឹកនាំការអនុវត្តអនាម័យផ្ទាល់ (CLTS) ទៅដល់ជនបង្គោលសម្របសម្រួលអនាម័យភូមិ គាំទ្រថវិកាដោយអង្គការ UNICEF
- រៀបចំប្រជុំត្រីមាសថ្នាក់ឃុំ ស្តីពីកម្មវិធីទឹកស្អាត និងអនាម័យ លើ ០៥ ឃុំ ០២ ស្រុក គាំទ្រថវិកាដោយអង្គការ UNICEF ។